

National Dissemination and Orientation Workshop on Standard Operational Procedure for CQI for PLHIV in Cambodia Finding from documentation of implementation of CQI by PDCA at HIV care services and Finding from documentation of mortality and its causes among PLHIV in Cambodia.

03-04 May 2022



The National Center for HIV/AIDS, Dermatology and STD (NCHADS) with financial support from US-CDC is conducting a workshop in Kampong Cham province on dissemination and orientation on CQI SOP for HIV care service, finding from PDCA documentation and finding from documentation of mortality and its causes among PLHIV in Cambodia. For the full two days, this workshop is conducted with the clear objectives such as: to disseminate the new SOP of Continuum Quality Improvement (CQI) for HIV care services, to orientate the finding of Plan-Do-Check -Act (PDCA) implementation and disseminate the result of mortality and its causes among PLHIV.

This workshop is participated by NCHADS, Deputy Director of Provincial Health Department, EpiC-FHI360 and PASP manager and ART clinician from 10 provinces including Kampong Cham, Kampot, Kampong Spue, Kampong Thom, Svay Rieng, Takeo, Preah Sihanouk, Kep, Kratie and Phnom Penh.

This event was starting from the informative remark from Dr. Seng Sopharun, deputy director of Kampong Cham PHD, the remark from Dr. Chan Sodara, Representative from US-CDC and opening ceremony by Dr. Ouk Vichea, the director of NCHADS.

សិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ និង តម្រង់ទិស ស្តីពី

- និយាមបែបបទសម្រាប់ការអនុវត្តការកែលម្អគុណភាពជាបន្តនៅសេវាថែទាំអ្នកជំងឺអេដស៍នៅកម្ពុជា
- លទ្ធផលការអនុវត្តការកែលម្អគុណភាពជាបន្តដោយវិធីសាស្ត្រផែនការ-សកម្មភាព-ត្រួតពិនិត្យ-កែតម្រូវផែនការសកម្មភាពនៃសេវាថែទាំព្យាបាលអ្នកជំងឺអេដស៍នៅកម្ពុជា
- លទ្ធផលការអនុវត្តហេតុនៃការស្លាប់ក្នុងចំណោមអ្នកជំងឺអេដស៍នៅកម្ពុជា

National Dissemination and Orientation Workshop on

- o Standard Operating Procedure (SOP) for the CQI for CoC for PLHIV in Cambodia
- o Finding from documentation of implementation of CQI by PDCA at HIV care services in Cambodia
- o Finding from documentation of mortality and its causes among PLHIV in Cambodia

ថ្ងៃទី ៣ - ៤ ខែឧសភា ឆ្នាំ២០២២, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម

May 3rd - 4th, 2022, Kampong Cham Provincial Health Department



គោលបំណងសិក្ខាសាលា

- ផ្សព្វផ្សាយនិយាមបែបបទសម្រាប់អនុវត្តការកែលម្អគុណភាពសេវាជាបន្តក្នុងការថែទាំព្យាបាលអ្នកជំងឺអេដស៍
- តម្រង់ទិសសម្រាប់ការអនុវត្តនិយាមបែបបទ ដោយផ្ដោតសំខាន់ទៅលើ៖
 - o វដ្តនៃការពង្រឹងគុណភាពសេវាART,
 - o ជំហាននានាក្នុងអនុវត្តCQI៖
 - ការពិនិត្យមើលលទ្ធផលសម្រេចបាននៃស្ថិតានាករនីមួយៗរបស់សេវាART,
 - ការកំណត់បញ្ហាអាទិភាព, វិភាគមូលហេតុនៃបញ្ហា, និង
 - ការរៀបចំផែនការសកម្មភាពដើម្បីដោះស្រាយបញ្ហា។
- បង្ហាញនិងពិភាក្សាគំរូការរៀបចំកិច្ចប្រជុំCQIប្រចាំត្រីមាស
(Template used at P-D-C-A workshop and operational guidance for the regional or provincial workshop)
- ធ្វើអោយកាន់តែប្រសើរឡើងពីការប្រើប្រាស់ទិន្នន័យនិងបង្កើនចំណេះដឹងអំពី៖
 - o គុណភាពទិន្នន័យ,
 - o វដ្តនៃការប្រើប្រាស់ទិន្នន័យ (ប្រមូល, បញ្ចូល, និងបញ្ចេញ),
 - o ស្ថិតានាករ និងគោលដៅចំណុច។
- ផ្សព្វផ្សាយពីលទ្ធផលDocumentationការអនុវត្តការកែលម្អគុណភាពជាបន្តដោយវិធីសាស្ត្រផែនការ-សកម្មភាព-ត្រួតពិនិត្យ-កែតម្រូវផែនការសកម្មភាពនៃសេវាថែទាំព្យាបាលអ្នកជំងឺអេដស៍នៅកម្ពុជា
- ផ្សព្វផ្សាយពីលទ្ធផលការអនុវត្តហេតុនៃការស្លាប់ក្នុងចំណោមអ្នកជំងឺអេដស៍នៅកម្ពុជា

លទ្ធផលរំពឹងទុក៖ សិក្ខាកាមអាចប្រើប្រាស់ទិន្នន័យARTរបស់ពួកគាត់ដែលមាននៅក្នុងកន្លែងដើម្បីអនុវត្តន៍ជាប្រចាំ

ធ្វើអោយកាន់តែប្រសើរឡើងនៅក្នុងនិកART (Participants are able to use their ART data to improve continuously improve ART services):

:

- អាចគណនាសូចនាករគន្លឹះ (Be able to calculate the key indicators)
- អាចរៀបចំស្នាយសំរាប់ធ្វើការបង្ហាញជាក់ស្តែងស្របទៅតាមគោលបំណងCQI (Be able to develop an effective presentation for CQI purpose)

កម្មវិធី

ម៉ោង	ប្រធានបទ	អ្នកទទួលខុសត្រូវ
ថ្ងៃទី១	ថ្ងៃទី ៣ ឧសភា ២០២២	
៨:០០ - ៨:៣០	ការចុះឈ្មោះ	NCHADS-រដ្ឋបាល
៨:៣០ - ៩:០០	ពិធីបើក និងមតិស្វាគមន៍: <ul style="list-style-type: none"> • គោរពក្លែងជាតិនៃព្រះរាជាណាចក្រកម្ពុជា • មតិស្វាគមន៍សំណេះសំណាល នាយកមន្ទីរសុខាភិបាលខេត្ត • មតិស្វាគមន៍សំណេះសំណាលរបស់តំណាង US CDC • មតិស្វាគមន៍សំណេះសំណាល និង ពិធីបើកសិក្ខាសាលាប្រធានមជ្ឈមណ្ឌលជាតិ 	NCHADS លោក.គង់ ឧត្តម
៩:០០ - ៩:១០	ការបង្ហាញគោលបំណងរបស់សិក្ខាសាលា	វេជ្ជ.ង៉ូវ បូរ៉ា
៩:១០ - ៩:៣០	ការបង្ហាញពីCQI SOP: <ul style="list-style-type: none"> - គោលបំណងរបស់ CQI, - វដ្តរបស់ CQI, - ជំហាននានាក្នុងការអនុវត្តCQI 	វេជ្ជ.សៅសុគន្ធ មាលីនី
៩:៣០-៩:៥០	សំរាកពិសាកេសដ្ឋ:	
៩:៥០-១២:០០	សូចនាកររបស់CQIនៅសេវាART: <ul style="list-style-type: none"> - សង្ខេបខ្លីអំពីវដ្តP-D-C-A - ពន្យល់និងពិភាក្សាអំពីសូចនាករ៖ គោលបំណង, ភាគយក និងភាគបែង, ការបកស្រាយសូចនាករនីមួយៗ - របៀបគណនា (13 key indicators) 	លោក.ពៅ ចាន់ធី លោក. .យេន សុផុន វេជ្ជ.ចាន់ សូដារា វេជ្ជ.ខោល វ៉ាហ៊ីទ្វី

១២:០០-១៤:០០	សំរាកថ្ងៃត្រង់	
១៤:០០-១៥:២០	អនុវត្តរបៀបគណនាសូចនាករគន្លឹះទាំង១៣	លោក.ពៅ ចាន់ធី លោក.យេន សុផុន វេជ្ជ.ចាន់ សុដារា វេជ្ជ.ខោល វ៉ាហ៊ីទ្វី
១៥:២០-១៥:៣០	សំរាកពិសារស្រព្វ:	
១៥:៣០-១៥:៥០	បង្ហាញនិងពិភាក្សាគំរូការរៀបចំកិច្ចប្រជុំCQIប្រចាំត្រីមាស អនុវត្តការធ្វើ graphs និងបកស្រាយសូចនាករ, ជ្រើសរើស បញ្ហា អាទិភាព, វិភាគមូលហេតុ, រៀបចំផែនការអនុវត្ត ដើម្បីពង្រឹងគុណភាព សេវា (សូចនាករ) Template used at P-D-C-A workshop and operational guidance for the regional or provincial workshop	លោក.ពៅ ចាន់ធី លោក.យេន សុផុន វេជ្ជ.ចាន់ សុដារា វេជ្ជ.ឆាយ ម៉េងសូម៉ានិត្យ
15:50-16:30	អនុវត្តរៀបចំស្នាមបង្ហាញសំរាប់សិក្ខាសាលាP-D-C-A Practice develop presentation for a P-D-C-A workshop	លោក.យេន សុផុន លោក.ពៅ ចាន់ធី វេជ្ជ.ចាន់ សុដារា វេជ្ជ.ឆាយ ម៉េងសូម៉ានិត្យ
16:30-17:00	ការបង្ហាញនិងពិភាក្សាអំពីគុណភាពទិន្នន័យ៖ - ផលវិបាកនានាទាក់ទងនឹងទិន្នន័យដែលគ្មានគុណភាព - តើធ្វើដូចម្តេចដើម្បីឱ្យទិន្នន័យមួយមានគុណភាព - ការប្រមូល - ការបញ្ចូល - ការវិភាគ (បញ្ចេញ)	វេជ្ជ.កាអឿន ចិត្រា លោក.ពៅ ចាន់ធី លោក.យេន សុផុន
ថ្ងៃទី២	ថ្ងៃទី ៤ ឧសភា ២០២២	
៨:០០ - ៨:៣០	សង្ខេបលទ្ធផលថ្ងៃទី១	លោក.គង់ ឧត្តម លោក. លី សុខនី

៨:៣០ - ៩:៣០	<p>ការបង្ហាញពីលទ្ធផលការអនុវត្តការកែលម្អគុណភាពជាបន្តដោយវិធីសាស្ត្រផែនការ-សកម្មភាព-ត្រួតពិនិត្យ-កែតម្រូវផែនការសកម្មភាពនៃសេវាថែទាំព្យាបាលអ្នកជំងឺអេដស៍នៅកម្ពុជា</p> <ul style="list-style-type: none"> • Introduction • Objectives • Method • Design <p>(Qualitative, Quantitative, study population, sample size and analysis...)</p>	<p>វេជ្ជ.នាយ ម៉េងសូម៉ានិត្យ វេជ្ជ.ចាន់ សូដារា វេជ្ជ.ខោល វ៉ាហ៊ីទ្វី</p>
៩:៣០ - ១០:៣០	<p>ការបង្ហាញពីលទ្ធផល(Finding)</p> <ul style="list-style-type: none"> • Quantitative 	<p>វេជ្ជ.សៅសុគន្ធ មាលីនី វេជ្ជ.ខោល វ៉ាហ៊ីទ្វី លោក.យេន សុផុន</p>
១០:៣០-១០:៤៥	សំរាកពិសារសេដ្ឋ:	
១០:៤៥-១២:០០	<p>ការបង្ហាញពីលទ្ធផល(Finding)</p> <ul style="list-style-type: none"> • Qualitative • Conclusions and Recommendations 	<p>វេជ្ជ.នាយ ម៉េងសូម៉ានិត្យ វេជ្ជ.ចាន់ សូដារា</p>
១២:០០-១៤:០០	សំរាកថ្ងៃត្រង់	
១៤:០០-១៥:០០	<p>ការបង្ហាញពីលទ្ធផលនៃការរកមូលហេតុនៃការស្លាប់ក្នុងចំណោមអ្នកជំងឺអេដស៍</p> <ul style="list-style-type: none"> • Introduction • Objectives • Method • Design (study population, sample size. Statistical analysis) 	<p>វេជ្ជ.កាអឿន ចិត្រា វេជ្ជ.ចាន់ សូដារា</p>
១៥:០០-១៥:១៥	សំរាកពិសារសេដ្ឋ:	
១៥:១៥-១៦:០០	<p>ការបង្ហាញពីលទ្ធផលនៃការរកមូលហេតុនៃការស្លាប់ក្នុងចំណោមអ្នកជំងឺអេដស៍</p> <p>Conclusions and Recommendations</p>	<p>វេជ្ជ.នាយ ម៉េងសូម៉ានិត្យ វេជ្ជ.ខោល វ៉ាហ៊ីទ្វី លោក.ពៅ ចាន់ធី</p>
១៦:០០-១៦:៣០	មតិសរុបលទ្ធផលសិក្ខាសាលា	វេជ្ជ.ចាន់ សូដារា
១៦:៣០-១៧:០០	បិទសិក្ខាសាលា	វេជ្ជ.កាអឿន ចិត្រា

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ រក្សាសិទ្ធក្នុងការកែប្រែកម្មវិធីក្នុងករណីចាំបាច់